

ណាង រូត តើម ព្រាច្ចត ប្រម៉ាង

ពីម «ណាង រូតឌឺ ពប័ច កាន ឡើ កើត ទឹង ប៉ាង មែ ទិះ ក្រា គំ តាត់ កធើ លុង មើ ពែក ប៉ាក់ ប្រី ដាក អ៊ីស្រាអែល (១.១)។ ទឹង ពីម នៃ កទ្រី មួយ វ៉ា ឡើ សុនសាត មែ តែង ឡើ មីត គូ អរែង បឹង មែ អ៊ីស្រាអែល អើ ឡើ ត្រ ប៉ាសាសុន ក្រែដៃ ប៉ា គំទី។

ពីម អន់នៃ ឡើ ពដៃ ពឡាក់ រៀន ណាង រូត ឡើ សុនសាត ម៉ូអាប ឡើ មើត ដើ ក្រាន ត្រាំង កូន ហត្ថៃ ណាត (១.៨-១៧) ដើម ឡើ អៀល បិះ ក្រែដៃ មែ អ៊ីស្រាអែល ដិ (១.១៦)។ ក្រែដៃ ឡើ អាំ ប៉ាក់ ប្រមើត ណាង រូត ឡើ ប៉ូរ ណាត ដើម ហ ត្ថៃ មិ ណាត អាំ ក្លើច តើម បឹង កាន ធុក ញ៉ាក ញីះ ទុត អរុត (១.១៧-១៨) អើ ក្រែដៃ ឡើ អាំ កាន ប្រានុក ប្រាវ៉ាក តូវ សុវ សាត់ ណាត់ ក្លីយ ដើ ណាត (៤.១៣-១៧)។ ពីម នៃ ឡើ បិច ខា តៃ ហាំ ទឹង ពីម នៃ ក្រែដៃ ឡើ ពដៃ រៀន ឡើ លរាំង ក្លាំង ប៉ាសាសុន ណាត បឹង មើ បិច កាន ធុក ញ៉ាក ណាត់ ឡើ ស្រុសុរៀត មែ (រ៉ូម ៨.២៨)។ ត្រ អ៊ីម ក្រែដៃ ឡើ មើត រិះ ឱវ សុនសាត អ៊ីស្រាអែល ឡើ ប៉ូរ លែក ដើ សុនសាត ប៉ាក់ មើ មឹង អ៊ីង ណាត (រ៉ូម ១.៥)។

កណើត កូន កឡ ណាង រូត ឡើ បិច ខា តៃ ហាំ យ៉ាក់ តត់ ហាន់ណូវ ឡើ ត្រ យ៉ាក់ អ សបិច ដាវីត។ ញីន នៃ ឡើយ អើ

ណាង រូត ឡើ បិច ម៉ាត់ ទឹង ព្រាតយ ម៉ាត់ មិ យ៉ាត់ ត្រៃដៃ យៃ ស៊ី (ម៉ាថាយ ១.៥)។

កាន បុន អង់កីលៗ ទឹង ពីម ណាង រូត

យ៉ាត់ ណា អូ មី ឡើ បិច កាន ធុក ញ៉ាក។ ក ម៉ាន់ ណាគ ណាង រូត ឡើ មើត ណាគ ទុត ខាក់ ដើម ឡើ មឹង អ៊ឹង ត្រៃដៃ សុនសាត អ៊ីស្រាអែល។ (ប្រនូក ១)

យ៉ាត់ បូអ្វះ ឡើ ស្រុសុរៀត ពដៃ ចនិះ ចាត់ ដើ ណាង រូត។ (ប្រនូក ២)

ណាង រូត ឡើ ដក់ កី ឡុង យ៉ាត់ បូអ្វះ។ (ប្រនូក ៣)

យ៉ាត់ បូអ្វះ ឡើ ចង់ ដើ ណាង រូត អ៊ី អំប្រា បិច កូន កឡ មួយ។ (ប្រនូក ៤)

ធុក ញ៉ាក ទុត អរុត ទឹង ក្រាន អ៊ីលីម៉ាលែក

^១ ទឹង ប៉ាង ឡើ ម៉ាង តត់ មែ ទិះ ក្រាត់ មើ តាត់ កឈី លុង * មើ ពែក ប៉ាក់ ប្រី ដាក មែ អ៊ីស្រាអែល ណាត់ តែ ឡើ បិច អំមិះ សបិច ឡើ បិច កាន អិត ហរុ † ទឹង ប្រី ដាក នៃ។ ទឹង អ៊ី ឡើ បិច តង់កង់ មួយ វ៉ា ហី ស្រុក បែច្នៃហិម ស្រុក យូដា ឡើ ច្រា ទ្រី ដើម អំប្រា កូន កឡ ណាគ រិះ ដក់ គូ ហី ប្រី ដាក ម៉ូអាប។

^២ តង់កង់ នៃ ម៉ាត់ ណាគ យ៉ាត់ អ៊ីលីម៉ាលែក ម៉ាត់ ទ្រី ណាគ ណាអូមី ម៉ាត់ កូន អំប្រា ម៉ាឡូន មួយ អន់ណាវ គីលីយ៉ូន។

* ១:១ 1.1 យ៉ាត់ ត្រៃដៃ ឡើ រើះ មែ ទិះ ក្រាត់ តាត់ កឈី លុង ឡើ ប្រៃ មែ មើ ច្រា ដក់ ប្រណើម ដើ ជ្រម៉ា មែ លែវ អ៊ី មើ ពែក ប៉ាក់ ប៉ាសាសុន បិះ មើ តែត។

† ១:១ 1.1 កាន អិត អ្នក ឡើ បិច ញ៉ាន តែ ឡើ អំមិ លី កនៃ ពណ្ណះ អវ៉ាច ពៀន ឆាប់ លី បិច បនិះ តើម ហី តែង មើ ដក់ ចំឡាយ មីរ ណា មែ។

ក្រាន មែ នៃ កូន ចូរ អើប្រាំតា ម៉ើ គូ ហី ស្រុក បើថ្លៃហិម ស្រុក យូដា ម៉ើ ដក់ ប៊ី: ប្រី ដាក ម៉ូអាប៉ អើ ម៉ើ គូ ប្រយ ហី អើ។

៣ ប្រី អើ យ៉ាក់ អើលីម៉ាលែក ឡើ តែត អើ ទ្រី ណាត យ៉ាក់ ណាអូមី ឡើ បិច យ៉ាវ ក្ល រិះ ឡើ បិច ឱវ កូន ណាត បារ វ៉ា។

៤ អើ អំប្រា កូន ណាត អំប្រា ចក់ ប្រយ ទ្រី សុនសាត ម៉ូ អាប៉ ទ្រី គីលីយ៉ូន ម៉ាត់ ណាត ណាង អូរ៉ា ទ្រី ម៉ាឡូន ម៉ាត់ ណាត ណាង រូត។ ម៉ើ គូ គូម ហី ប្រី ដាក ម៉ូអាប៉ អើ ជិត កម អ្សាង។

៥ ប្រី អើ ម៉ាឡូន ដើម គីលីយ៉ូន អំប្រា តែត ប៉ាក់ទី ណាត់ ឱវ យ៉ាក់ ណាអូមី មួយ វ៉ា ក្ល តែ បិច កូន តែ បិច។

យ៉ាក់ ណាអូមី អំប្រា កម៉ាន់ ណាត អំប្រា ជី រីញ ហី ស្រុក បើថ្លៃហិម អន់ណាវ

៦ ហី ប្រី ដាក ម៉ូអាប៉ យ៉ាក់ ណាអូមី ឡើ ដុង មែ ម៉ើ ចដៃ រៀន ត្រៃដៃ ឡើ ណាត់ អន់សច ឡើ ស្រុ ស្រៀត ប៉ាសាសុន ណាត ឡើ អាំ ដាក អមី ដើ មែ អើ ម៉ើ បិច ចិះ កែ ផិ បឹង។ អើ យ៉ាក់ ណាអូមី ឡើ រន់ហាប់ រន់បយ លំរិះ តើម បឹង ប្រី ដាក ម៉ូអាប៉ ឡើ ជី ហី ស្រុក ប្រិះ ឡើ កឡី ដើម កម៉ាន់ ណាត លែក បារ វ៉ា។

៧ យ៉ាក់ ណាអូមី ឡើ រិះ តើម បឹង ប្រី ដាក មែ ឡើ ជី រីញ ហី ស្រុក យូដា ប្រី ដាក ណាត កឡី ទី អន់ណាវ ដើម កម៉ាន់ ណាត លែក បារ វ៉ា។

៨ អើ ទឹង មើ ដក់ តៃ ទ្រុង យ៉ាត់ ណាអូមី ឡើ ហាយ ដើ អំ ប្រា កម៉ាន់ ណាត រៀន៖ «ម៉ាយ! សប្រា លន់ជី ដាំង មិ សប្រា កឡី ហំមិញ។ ប៉ាត់ សប្រា ខើយ បើម អន់ចាត់ បឹង កយ៉ក់ ក្ល សប្រា ពន់បើម ទី ដើម ដើ អៃ ដិ អើ អៃ អន់ឡា ទឹង យ៉ាត់ ត្រៃដៃ ឡើ ណាត់ អន់សច លំបើម ចាត់ ដើ សប្រា ប៉ាត់ទី។

៩ ឡា យ៉ាត់ ត្រៃដៃ ឡើ ណាត់ អន់សច លំប្រាយ អាំ ដើ សប្រា លំបិច ក្ល ហន់ដើម ឡី៖ អន់ណាវ អើ សប្រា លន់តូ ប្រានុក ប្រាវ៉ាក ទឹង ក្រាន សប្រា ដិញ។ ប្លី អើ យ៉ាត់ ណាអូមី ឡើ មុក អ្រឡ៖ កម៉ាន់ ណាត លែក បាវ វ៉ា អើ អំប្រា ញឹម ត្រ ហ៊ី ត្រហ៊ឹម ប្រយ ហក្រៃ មិ អំប្រា។

១០ អើ អំប្រា កម៉ាន់ ណាត ត្រណើវ រៀន៖ «អ៊ឹម យ៉ាត់ អ៊ី! ញី ញន់តូយ ឆាវ ប៉ាត់ទី! ញន់តូ អរែង ដើ សុនសាត ឆាវ ទី ឡើយ៧។

១១ អើ យ៉ាត់ ណាអូមី ណាត់ តៃ ឡើ អាំ ដខៃ ឡើ ប្រៃ រៀន៖ «ម៉ាយ សប្រា លន់ជី វីញ យ៉ី! សប្រា ងុញ បើម ងាយ តូយ អៃ? អៃ អើ ឡូច ឡង់ កូន ឡើយ តៃ បិច យ៉ាវ កូន អំប្រ យង់ បឹង សប្រា។

១២ សប្រា លន់ជី វីញ ហំមិញ អៃ អក្រាត់ៗ ម៉ៃ ឡើយ ផវ យ៉ាវ អំបិច ក្ល អន់ណាវ ប៉ាត់ អំមឹង រៀន មាំង នៃ អន់ដូវ ចក់ ក្ល អង់កី អរែង បឹង ណាត ប៉ាត់ ណាត់ ផវ អំបិច កូន ម៉ាត់តូវ កឡៗ

១៣ ណាត់ សប្រា ឌី ចិ សប្រា លន់ចាំ ហា ដើ បី៖ ត្រហើវ? ណាត់ សប្រា ឌី ចិ សប្រា លន់តូ តៃ បិច ក្ល យ៉ាវ ប៉ាត់ នៃ? ញឹង

ម៉ាយ! ញ៉ាំង សប្រា ដក់ តួយ យ៉ាវ អែ! អែ អធុក ញ៉ាក ជីវ សប្រា ញ៉ាន គ្រែដៃ ឡើ ណាក់ អន់សច ឡើយ ឡើ ពធុក ព ញ៉ាក អែ៧។

១៤ បឹង អែ កម៉ាន់ ណាត លែក បារ វ៉ា អំប្រា ញឹម ឡើ អន់ ណាវ។ ណាង អូរ៉ា ឡើ មុក ហត្ថៃ មុំ ណាត ឡើ ឡះ ជី អែ ណាក់ ណាង រូត នៃ ណាក់ ឡើ កប៉ង់ ដខៃ ហត្ថៃ មុំ ណាត។

១៥ អែ ណាអូមី ឡើ ម៉ាង ដើ កម៉ាន់ ណាត រៀន៖ «តែ! ដើ អន់ចើវ ឆារ វ៉ៃ ជី វីញ ហី សុនសាត វ៉ា កឡី វ៉ៃ ជី បើម ប្រះ យ៉ាង សាត វ៉ា កឡី ប៉ាក់ អែ ម៉ាយ ឆន់ជី តួយ អន់ចើវ ឆារ ទី ឆិ៧។

១៦ ណាង រូត ឡើ ត្រណើវ រៀន៖ «ឡា យ៉ាក់ អើយ! ញ៉ាំង ឆើ ពង់ខំ អ៊ឹម អែ អន់តាក់ ឆារ។ យ៉ះ ឆារ ឆន់ដក់ ហី ង៉ាយ អែ អន់ដក់ ហី អិះ ទី ឆារ ឆន់តូ បឹង ង៉ាយ អែ អង់តូ បឹង អិះ ទី។ សុនសាត ឆារ សុនសាត អែ ទី គ្រែដៃ ឆារ គ្រែដៃ អែ ទី ឡើយ។

១៧ ឆារ ឆន់តែត បឹង ង៉ាយ អែ អង់តែត បឹង ទី អែ មន់កុប អែ បឹង អិះ ទី។ វិះ ឱវ បន់តែត ឡើយ បន់អ្រឡះ ប្លះ បា ដូវ ប៉ា ត់ អវ៉ក អន់តប៊ុន ចាក់ ឆិ បឹង ងីវ គ្រែដៃ ឡើ ណាក់ អន់សច លំពថូត អែ កតាម!»។

១៨ ឡើ តែ កម៉ាន់ ណាត គ្លុញ ជី តួយ ណាត ម៉ៃ ហើត អែ ណាអូមី ឡើ តូ ខៀង។

១៩ អែ អំប្រា កម៉ាន់ ណាត អំប្រា ដក់ បីះ ស្រុក បើថ្លៃហិម។ ហំប្រះ អំប្រា បីះ ស្រុក អែ លែក ដើ មៃ ក្លាង ស្រុក ម៉ៃ តែ អំ

ប្រា ព្រី អ្រលី អ្រលី ប្រយ មើ គូ អើ បូរ មែ កទ្រី ទឹង ស្រុក មើ ចដៃ ត្រឌីវ មែ រៀន៖ «មី អន់តត់ ណាអូមី បូរ?»។

២០ ណាអូមី ឡើ ត្រណើវ រៀន៖ «ញ៉ុង អើ ជុ យ៉ាវ អែ ណាអូមី ឌី ឡើ៖ វន់ជុន ម៉ាវ៉ា អន់ណាវ យ៉ាក់ ត្រៃដៃ ឡើ ឆង៉ាត់ ចាំង ទុត ខាក់ ឡើ បើម អាំ អែ ធុក ញ៉ាក ប៉ាក ម៉ង ទុត ត្រពិត ម៉ាត់។

២១ អែ អវី៖ តើម បឹង នៃ អបិច ត្រំ ហំប្លិច ពញ៉ុង ត្រៃដៃ ឡើ ណាក់ អន់សច ឡើ ប្រៃ អែ អជី វីញ ទី មិ។ ញ៉ុង អើ ជុ យ៉ាវ អែ ណាអូមី ឡើ៖ យ៉ាក់ ត្រៃដៃ ឡើ ណាក់ អន់សច ឡើ ហន់ដិច អែ ត្រៃដៃ ឡើ ឆង៉ាត់ ចាំង ទុត ខាក់ ឡើ ប្រាយ ប្រៃ អែ អធុក ញ៉ាក។

២២ ប៉ាក់ នៃ ឡើយ ណាអូមី ឡើ ជី វីញ តើម បឹង ប្រី ដាក ម៉ូអាប ហី ស្រុក ណាត កឡី ដើម កម៉ាន់ ណាត ណាង រូត សុនសាត ម៉ូអាប ឡើ ជី តូយ ណាត។ អើ អំប្រា បី៖ ហី ស្រុក បើ ថ្លៃហិម តត់ ញ៉ាម កនៀវ ចិ៖ ច្រត់។

២

ណាង រូត ឡើ បើ៖ ចិ៖ ទឹង ណា យ៉ាក់ បូអូ៖

១ ណាអូមី ឡើ បិច ព្រាគើត មួយ វ៉ា តៃ កយ៉ក់ ក្ល ណាត យ៉ាក់ អើលីម៉ាលែក ម៉ាត់ ណាត បូអូ៖ ឡើ បនី៖ ចាក់ លីសា ដើម ឡើ បិច បាក់ តៃ ហាំ។

២ តដៃ ហង់អ៊ុន ណាង រូត សុនសាត ម៉ូអាប ឡើ ឡា ហី ហត្ថៃ មី ណាត រៀន៖ «យ៉ាក់ អ៊ុ! អែ អឡា អន់ដក់ បើ៖ ចិ៖ ហី ណា

‡ ១:២០ 1.20 ម៉ាត់ «ណាអូមី ប្រម៉ាង ហើប្រើ មើ ជុ រៀន «ប្រានុក ប្រាវ៉ក។
S ១:២០ 1.20 ម៉ាត់ «ម៉ាវ៉ា នៃ ប្រម៉ាង ហើប្រើ មើ ជុ រៀន «ធុក ញ៉ាក

បូរ បែង យី! អាត លំបិត មែ មន់ស្រុសុរៀត អែ មន់អា អន់ ដក់ ប៉ៃ: ចិ: តូយ មែ៧។ ណាអូមី ឡើ ត្រណើវ រៀន: «ឆន់ដក់ ឆិ ម៉ាយ!»។

៣ អែ ណាង រូត ឡើ ដក់ ប៉ៃ: ចិ: ហី ណា មែ តែ ត្រិត បូរ មែ ម៉ៃ កៀវ ចិ: បអើយ ឡើ ត្រ ប៉ុ: ណា យ៉ាត់ បូអុ: ព្រាគើត យ៉ាត់ អែលីម៉ាលែក។

៤ ហំប្រុ: ដើ អែ យ៉ាត់ បូអុ: ឡើ ប៉ៃ: តើម បឹង ស្រុក បែថ្លៃ ហិម អែ ឡើ តង៉ា ឡា បូរ មែ ម៉ៃ កៀវ ចិ: ឡើ ប្រាយ រៀន: «ឡា ត្រៃដៃ ឡើ ណាត់ អន់សច លន់តូ តូម បឹង វែ លែក វ៉ា៧។ មែ ម៉ៃ ត្រណើវ រៀន: «ឡា យ៉ាត់ ត្រៃដៃ ឡើ ណាត់ អន់សច លំប្រាយ កាន ចាត់ ប៉ាត់ទី ដើ ហែ៧។

៥ យ៉ាត់ បូអុ: ឡើ តង៉ា ណាយ មែ គូលី កៀវ ចិ: រៀន: «កូន ចូរ មែ ងាយ អិ: ណាង អន់តត់?»។

៦ ណាយ មែ គូលី ឡើ ត្រណើវ រៀន: «ណាង អន់តត់ កទ្រី សុនសាត ម៉ូអាប ណាត់ ឡើ ជី តូយ យ៉ាត់ ណាអូមី តើម បឹង ប្រី ដាក មែ ម៉ូអាប។

៧ ណាង ឡើ ឡា ប៉ៃ: អន់តង ចិ: ដីប ចិ: កនៀវ មែ ណាត់ ឡើ រុ: តែ ត្រិត មែ ម៉ៃ កៀវ។ អែ ឡើ ប៉ៃ: ចិ: តើម បឹង ដីប ហា ដើ ប៉ៃ: ណា:ៗ វិ: ឡើ ព្រឹង បឹង ហំប៉ាង ចិត បែត៧។

៨ បឹង អែ យ៉ាត់ បូអុ: ឡើ ចំដេ ហី ណាង រូត រៀន: «អើយ ណាង បាន់ចង់ហៀង យ៉ៃ ម៉ាង អែ ញ៉ង ហដក់ ប៉ៃ: អ៊ឹម ចិ: ហី ណា មែ តែង ញ៉ង ហវី: អ៊ឹម តើម បឹង ណា ណាត់ អន់ នែ បាន់តូ អវែង បឹង កទ្រី គូលី អែ នែ ឡើយ។

៩ អើ ហន់អន់ឆយ ក្លាំង មែ គូលី មន់ដក់ កៀវ ហី ង៉ា
យ ហៃ ហន់ដក់ គូយ មែ ទី។ អែ អចាន់ ឡើយ មែ កឡ តែ
អាំ មន់ពន់តក មន់រូយ រឹង ហៃ។ ប៉ាក់ ហន់ហរៀង ដាក អើ
ហន់ដក់ ព្រៀត ដាក ទឹង វ៉ាន់ ណាក់ មែ គូលី អែ ម៉ៃ ឈិត ជុខ។

១០ បឹង អើ ណាង រូត ឡើ កដាប ហាំបះ ត្រដីវ ទូត ប្រិះ អើ
ឡើ ត្រណើវ រៀន៖ «ពយិ យ៉ាក់ អ ណាក់ ហឌី ស្រុសុរៀត អែ
អើ បនិះ សុនសាត អង់តែង ប៉ាក់ នៃខ។

១១ យ៉ាក់ បូអ្នះ ឡើ ត្រណើវ រៀន៖ «អែ អដុង ឡើយ តើម
បឹង ក្ល ហៃ ឡើ តែត ហបើម ចាត់ ត្រំ ហាំច្ចិច ដើ ហតែ មិ
ហៃ សាន់ ហតាក់ មិ បើត ស្រិក ប្រិះ ហៃ ហដក់ គូ ហី សុន
សាត ញ៉ា ញិះ តែ ហហង់គាំវ អំមិះ តើម ពន់បើម។

១២ ឡា គ្រៃដៃ ឡើ ណាក់ អន់សច លន់តូវ តវិញ តាម កាន
ហៃ ហើ បើម ឡា គ្រៃដៃ ឡើ ណាក់ អន់សច ឡើ គ្រៃដៃ សុ
នសាត អ៊ីស្រាអែវ លំអន់ណាំ អន់ណាយ ដើ ហៃ អាំ សុវ
សាត់ ណាក់ ក្លឹយ យ៉ាក់ ហៃ ហដក់ គូ ចំហាំង គ្រៃដៃខ។

១៣ ណាង រូត ឡើ ត្រណើវ រៀន៖ «យ៉ាក់ កន់ជ្រាក់ ហៃ
ហបិច ក្លើម ចាត់ ហគម៉ៃ ដើ អែ ខាក់ៗ យះ អែ អកិ ហ
ឡាប ដាប ហឡង់ ដីវ គូលី ហៃ កតាម ហៃ ណាក់ ហម៉ាង
ញឹម ហពញឹម ក្លើម អែ ឡិះ ដខៃខ។

១៤ ទឹង ម៉ៃ ចង់ ចា យ៉ាក់ បូអ្នះ ឡើ ច្រា ណាង រូត រៀន៖
«ដក់ ចង់ ចា អរែង បឹង ញ៉ា! ហន់ចក់ ណាំពាំង ទូ ទឹង ដាក ចនែវ
នៃខ។ អើ ណាង រូត ឡើ ជ្រួម ដៀក មែ គូលី កៀវ ចិះ អើ យ៉ា
ក់ បូអ្នះ ឡើ អាំ ម៉ក់ ដើ ណាត។ ណាង រូត ឡើ ចង់ ចា ផិ ណាក់

ណាគ់ ឡើ ស៊ុវ ឡើ ជុ។

១៥ ប្តី អែ ណាង ឡើ ឌឹក តើម បឹង ជ្រួម ឡើ ដក់ បើះ ឡើះ អន់ណាវ ចិះ។ បឹង អែ យ៉ាគ់ បូអុះ ឡើ ប្រៃ មែ គូលី ណាគ រៀនះ «វន់អា ដើ ណាគ លំបើះ ចិះ ប្លះ ចិះ កនៀវ វែ ដិ យី ញ៉ង វ៉ៃ កំ បើត អ៊ឹម ដើ ណាគ។

១៦ អែ វន់កលីះ ប្រាកង់ ចិះ អន់នី តើម បឹង កនៀវ វែ អា ដើ ណាគ លំបើះ ដិ ញ៉ង វ៉ៃ ម៉ាង អ៊ឹម ដើ ណាគ យីឆ។

១៧ អែ ណាង រូត ឡើ បើះ ចិះ ហា ដើ បិះ អំបី ងូច ប្រា ងូច លែវ អែ ឡើ បបិត ចិះ ណាគ ឡើ ដូវ មួយ កថាំង អ្សាង។

១៨ អែ ឡើ ដូល ចិះ ដី វីញ ហី ស្រុក។ ហត្ថៃ មិ ណាគ ឡើ តែ ប្រយ ចិះ កម៉ាន់ ណាគ ឡើ បើះ អែ ណាង រូត ឡើ ពបិះ ច្រ ណូម ណាគ ឡើ អា ដើ ហត្ថៃ មិ ណាគ ចណា ណាគ់ ឡើ ស៊ុវ តើម បឹង ណាគ ឡើ ចង់ ចា អន់ខុ។

១៩ យ៉ាគ់ ណាអូមី ឡើ តង៉ា កម៉ាន់ ណាគ រៀនះ «តង៉ៃ នៃ ហី ងាយ តើ បើះ ចិះ? ហី ណា មែ ងាយ? ឡា ត្រៃដៃ ឡើ ណាគ់ អន់សច ហំប្រាយ កាន ចាគ់ ណាគ់ ដើ បី ឡើ ស្រុសុរៀត កម៉ាន់ អែ នៃឆ។ ណាង រូត ឡើ ពបច ដើ ហត្ថៃ មិ ណាគះ «តង៉ៃ នៃ អែ អដក់ បើះ ចិះ ហី ណា បី កឡ មួយ វ៉ា ម៉ាត់ ណាគ បូអុះឆ។

២០ យ៉ាគ់ ណាអូមី ឡើ តើវ ម៉ាង កម៉ាន់ ណាគះ «ឡា ត្រៃដៃ ឡើ ណាគ់ អន់សច ហំប្រាយ កាន ចាគ់ ដើ យ៉ាគ់ បូអុះ! យ៉ាគ់ ត្រៃដៃ ឡើ ណាគ់ អន់សច ឡើ ម៉េត ម៉ាត់ ម៉ាត ញឹះ តែ តាក់ ដើ បនិះ ញីវ ដើម ដើ បនិះ តែតឆ។ យ៉ាគ់ ណាអូមី ឡើ ម៉ាង ឡើះ រៀនះ «បី ហង់អែ ឡើ ត្រ ព្រាគើត បា ណាគ ដូវ ទី ឡើយ លំ

លឹង បា តាម ខណើយ សុនសាត ងាយ *»។

២១ ណាង រូត សុនសាត ម៉ូអាប ឡើ ត្រណើវ រៀន៖ «ណាត ណាត់ ឡើ ប្រៃ អែ អង់គូ បើ៖ ចិះ តែ ត្រិច មែ គូលី ណាត ហា ដើ បី៖ ព្រលី៖»។

២២ ណាអូមី ឡើ ហាយ ដើ កម៉ាន់ ណាត រៀន៖ «ម៉ាយ ឆន់ ដក់ បើ៖ ចិះ អរែង ដើ មែ កទ្រី គូលី យ៉ាត់ បូអូ៖ អន់ណាវ ចា ត់ ឡើយ ប៉ាត់ ឆន់ដក់ ហី ណា មែ តែង អប មន់រួយ រឹង ឆាវ»។

២៣ អែ ណាង រូត ឡើ ដក់ បើ៖ ចិះ ហី ណា យ៉ាត់ បូអូ៖ អរែង ដើ មែ កទ្រី គូលី ហា ដើ បី៖ ព្រលី៖។ ណាង រូត ណាត់ ឡើ គូ បឹង ហតែ មិ ណាត ដខៃ។

៣

ណាង រូត ឡើ ទី៖ មីត ទីង បយឹង បីត ចិះ

១ តងៃ មួយ ណាអូមី ឡើ ចដៃ ហី ណាង រូត រៀន៖ «ម៉ាយ អែ អន់ដាំង ហំប្រុក ដើ ឆាវ អាំ ឆន់បីច ហន់ណាម គ្រាន អែ ឆន់ហ្រានុក។

២ យ៉ាត់ បូអូ៖ ណាត់ ឆាវ ឆើ គូ ពពិត បបើម អរែង ដើ មែ ក ទ្រី គូលី ណាត ហង់អែ ឡើ ត្រ ព្រគើត យូ បា ប៉ាត់ទី *។ ឆន់ ចង់ហៀង យ៉ុ! អំបី នៃ ណាត លំទី៖ អូម ចិះ ទិ បយឹង បីត ចិះ។

* ២:២០ 2.20 តាម ហ៊ិត ខើយ មែ សុនសាត អ៊ីស្រាអែល មែ ត្រ ប៉ូរ ព្រគើត មែ កទ្រី។ * ៣:២ 3.2 តាម ហ៊ិត ខើយ មែ សុនសាត អ៊ីស្រាអែល ប៉ាត់ កូ ណាត ឡើ តែត កទ្រី ណាត់ ឡើ តណាវ អែ អំម៉ោះ អោះ តែ កូ ណាត មើ ត្រ ហ្រដូវ អន់ណាវ។ (ទក៖ ២៥ ៥-១០)

៣ ម៉ាយ ឆន់ហូម ប្តី ឆន់បើម ចាក់ អាំ ចាក់ៗ ឡំ ណាំហម ដើម ទ្រូប ហក អាំ ចាក់ ទុត ខាក់ ប្តី អើ ឆន់ទី៖ ទិ បយឹង បិត ចិះ ញឹង ឆើ ពដៃ អន់ដិះ ចាក់ ឆារ ដើ ណាត លំតៃ ហា ដើ លែវ ណាត លំព្រោត ចង់ អន់ដៃ

៤ បឹង ណាត លន់កី ឆន់អន់ឆយ កណី ណាត អាំ ហឡាក់ៗ ប្តី អើ ឆន់ដក់ បើក ញៗ ណាត តៃ ឈឹង ឆន់កី បឹង អិះ ទី អើ ណាត កឡី លំហាយ ដើ ឆារ អង់ដាយ លំត្រ ឆន់បើម៧។

៥ ណាង រូត ឡើ ត្រណើវ រៀន៖ «អីត! អៃ អំបើម តាម ម៉ាង ឆារ ត្រំ ហំប្លិច អិន ដូរ៧។

៦ អើ ណាង រូត ឡើ ទី៖ ទិ បយឹង បិត ចិះ អើ ឡើ បើម ត្រំ ហំប្លិច តាម ប្រម៉ាង ហតៃ មិ ណាត ឡើ ព្រតូរ។

៧ យ៉ាក់ បូអុះ ឡើ ចង់ ចា ធិ បឹង រត់សំ លែវ ឡើយ អើ ឡើ ពគី ចាក់ ហង់ដាន់ តៀក ប្រយ ដៀក មៃ បិច ចិះ។ អើ ណាង រូត ឡើ ដក់ ខយៗ ឡើ បិះ តត់ អើ ឡើ បើក ញៗ តៃ ឈឹង ប្រណាត អើ ឡើ កី បឹង អិះ ប្រយ។

៨ តត់ ទឹង ម៉ាង យ៉ាក់ បូអុះ ឡើ ប្រាលុង ដុញ អើ ឡើ វៃ ឡើ ម្នាក់ ឡើ តៃ ប្រយ កទ្រី មួយ វ៉ា ឡើ កី តៃ ឈឹង ណាត។

៩ ឡើ តដា រៀន៖ «មៃ ដាយ អន់នៃ អិះ?»។ ណាង ឡើ ត្រ ណើវ រៀន៖ «ឡា យ៉ាក់ អើយ អៃ ណាង រូត អឡា ចំហាំង ហី ហៃ ហាន់ចក់ អៃ ប៉ាក់ អិះ ឡើយ យ៉ាក់ ហៃ ឡើ ត្រ ព្រគើត យូ ក្ល អៃ ហៃ ឡើយ ឡើ ត្រ ហាន់លឹង អៃ៧។

១០ យ៉ាក់ បូអុះ ឡើ ម៉ាង រៀន៖ «ឡា ណាង អើយ យ៉ាក់ ត្រៃ

ដៃ ឡើ ណាត់ អន់សច លំប្រាយ កាន ចាត់ ដើ ហៃ ញ៉ន ហាព
ដៃ ចនិះ ចាត់ ទឹង ត្រ ជីវ ពន់បើម អន់ណាវ យ៉ាក់ តែ ហឌី
ដាំង ក្ល ច្រហើវ អ៊ឹម យ៉ះ មែ មើ បិច បាក់ លី មែ មើ ធុក
ញ៉ាក កតាម ណាត់ តែ ហឌី ចក់ បើម ក្ល អ៊ឹម។

១១ ណិះៗ ណាង ញ៉ង ហឌុង អ៊ឹម អង់ងាយៗ ណាត់ ហៃ
ហឡា អែ អំបើម លែក អិះ យ៉ាក់ មែ ក្លាង ស្រុក លែក វ៉ា មើ
ណោះ ហឡាក់ រៀន ហៃ ហកទ្រី ចាត់ ស៊ីត បិច។

១២ ឡើ ត្រ ឡើយ អែ នែ អព្រគើត យូ ហៃ អន់លឹង ហៃ
ដូវ ពញ៉ង ណាត់ បិច បី កឡ មួយ វ៉ា អន់ណាវ ព្រគើត សប្រា
ចើម ជីវ អែ។

១៣ ណាង មាំង នែ ហៃ ហំហង់ង៉ាន់ បឹង ណិះ ឡើយ អន់
ដៃ! ចាំ ងឹប ប្រណូរ អន់តង៉ា ណាត ប៉ាក់ ណាត លំឌី លឹង
សប្រា ចាត់ ឡើយ អាំ ដើ ណាត ហិ អិះ ឡើយ ប៉ាក់ ណាត
តែ លំឌី អ៊ឹម អែ អឡាប់ ខណាត តប៊ិន ចាក់ បឹង ងីវ ត្រៃដៃ
ឡើ ណាត់ អន់សច លំតែ ហឡាក់ រៀន អែ អន់ឡាប់ លឹង
សប្រា ហត្រៃ មិ ហៃ ម៉ាត់ ម៉ាត ប៉ាក់ អែ មាំង នែ ហង់កី បឹង
ណិះ ឡើយ ហា ដើ ប្រាង៧។

១៤ ណាង រូត ឡើ កី តែ លឹង យ៉ាក់ បូអុះ ហា ដើ ប្រាង អែ
ឡើ វ៉ៃ តើម ភុង មាំង ត្រះ លឹម បលឹម តែ ដាន់ តែ អំមិះ ត្រឌីវ
អំប្រា។ យ៉ាក់ បូអុះ ឡើ រៀន៖ «ញ៉ង អាំ មែ ងាយ មន់ណោះ
បិច កទ្រី មួយ វ៉ា ឡើ មីត ទឹង បយឹង បិច ចិះ នែ យ៉ី៧។

១៥ ណាត ឡើ ម៉ាង ឡើ៖ អន់ណាវ រៀន៖ «ណាង ហាន់តោះ
អារទិះ ហៃ ហាន់រ៉ាប់ អាំ គ្រិត៧។ អែ ណាង ឡើ រ៉ាប់ គ្រិត៧ អែ

យ៉ាក់ បូអ្វះ ឡើ ហើង ចិះ មួយ កថាំង ហម ដើម ឡើ ប្រឹក ៣ ដួល អាំ ដើ ប្រណាត។ ប្លី អើ យ៉ាក់ បូអ្វះ ឡើ ជី ហី ស្រុក។

១៦ ណាង រូត ឡើ ជី ហី ហត្ថៃ មិ ណាត។ តត់ អើ ណាអូមី ឡើ តង្កា រៀន៖ «ប៉ាក់ ងាយ ឡើយ ដិះ ម៉ាយ?»។ អើ ណាង រូត ឡើ ពប័ច ដើ ហត្ថៃ មិ ណាត លែក កាន យ៉ាក់ បូអ្វះ ឡើ ហាយ ដើ ណាត។

១៧ ណាង ឡើ ពប័ច ពឡាក់ រៀន៖ «ណាត ឡើ អាំ ចិះ ដើ អៃ មួយ កថាំង ហម ដើម ឡើ ម៉ាង រៀន ឆយី អី ហន់ជី រីញ ទី មិៗ ហី ហត្ថៃ មិ ហៃ!ឆ»។

១៨ ណាអូមី ឡើ ម៉ាង រៀន៖ «ម៉ាយ ឆន់ចាំ គ្គាំង អន់ដៃ យី ហា ដើ បិះ កាន អន់នៃ ឆន់ណោះ រៀន លន់កើត ប៉ាក់ ងាយ បិច អ៊ុម ញិះ យ៉ាក់ បូអ្វះ លន់គូ មិៗ តង់ នៃ អាត លំពត្តើច ឡើយ កាន នៃឆ។

៤

យ៉ាក់ បូអ្វះ ច្រណង់ ដើ ណាង រូត

១ អើ យ៉ាក់ បូអ្វះ ឡើ ឌឹក ជ្រួម តត់ គឡោះ ជ្រក ស្រុក ទឹង នៃ ឡើយ មៃ ក្លាង ស្រុក មើ ខើយ តាត់ កឈី លុង *។ ហាំប្រិះ ដើ អើ ឡើ បិះ ប្រយ បី កឡ ព្រាគើត យ៉ាក់ អើលីម៉ាលែក ថើម ជីវ ណាត ណាត់ បី អន់នៃ ឡើយ ឡើ ប័ច អំប័ច ដើ ណាង រូត ម៉ាង អិន។ យ៉ាក់ បូអ្វះ ឡើ ច្រា បី ហង់អើ រៀន៖ «អើយ អ៊ុត!

* ៤:១ 4.1 គឡោះ ជ្រក នៃ ដើ ព្រាឌីវ ប៉ាក់ រ៉ុង បយឹង ទី ទឹង នៃ ឡើយ មើ ខើយ តាត់ កឈី លុង

ហាន់ដក់ ជ្រួម បឹង អែ អន់ដៃ ដីៈ៧។ បី ហង់អែ ឡើ ដក់ ជ្រួម ប្រយ បឹង ណាត។

២ យ៉ាក់ បូអ្នះ ឡើ ច្រា មែ តង់កង់ ក្រាក់ ទឹង ស្រុក ជិត វា រៀន៖ «ឡា អ្នះ វន់ដក់ ជ្រួម ចង់ហៀង ញី នៃ៧។ អែ មើ ដក់ ជ្រួម ប្រយ បឹង អំប្រា។

៣ ប្លី អែ ឡើ ហាយ ប្រយ ដើ ព្រាគើត ណាត៖ «អ៊ុត! ហ ណោះ ឡើយ ឡ្នះ មី ណាអូមី ឡើ ជី វីញ តើម បឹង ប្រី ដាក ម៉ូ អាបំ ណាត ឡើ ងុញ ហំព្វត ពដិះ ណា កយ៉ក់ អ៊ុត អែលីម៉ា លែក អំម៉ោះ អោះ បា។

៤ អែ អងុញ ហាយ ដើ ហែ អាំ ហាន់ដុង ប៉ាក់ទី។ ណាត់ ហឌី ឡ្នះ ហាន់លឹង ពដិះ ណា នៃ ប៉ាក់ ហឌី មែ តង់កង់ ក្រាក់ ដើម មែ ក្លាង ស្រុក មើ ជ្រួម អរែង មន់ដុង ប៉ាក់ទី។ អ៊ុត ប៉ាក់ ហែ ហងុញ លឹង ហែ ឆិ ហាន់លឹង ប៉ាក់ ហរៀន តែ ហាន់ឌី លឹង ហង់ហាយ ដើ អែ ណិះៗ អែ អន់ណោះ យ៉ាក់ ទឹង អំ ម៉ោះ អោះ បា ហែ ឡើយ ហបិច សុត ហាន់លឹង អន់នួរ អែ៧។ អែ អ៊ុត ណាត ឡើ តើវ រៀន៖ «អែ ឆិ អន់លឹង៧។

៥ អែ យ៉ាក់ បូអ្នះ ឡើ រៀន៖ «ប៉ាក់ ពអែ តង់ ងាយ ហែ ហំរុត ពដិះ ណា កយ៉ក់ អ៊ុត អែលីម៉ា លែក បឹង មី ណាអូមី នៃ តង ហាន់ចក់ ប្រាដួរ ណាង រុត ឡើ សុនសាត ម៉ូអាបំ នៃ បើម ទ្រី ហំពគើត កួន បក់ លំថរ ស្រាំង កយ៉ក់ អ៊ុត អែ ណាត់ លំ ណាត់ មួន មាំង អំម៉ោះ អោះ ងាយ៧។

៦ អែ យ៉ាក់ ហង់អែ ឡើ តើវ រៀន៖ «ប៉ាក់ ពអិន ដួរ អ៊ឹម អែ អន់លឹង យ៉ាក់ តែ អឌី លំប៉ាក់ មួន ដើ កួន ចួរ អែ ប៉ាក់ ពអែ

ហៃ វិ ហាន់លឹង ដើ បា។ ដូរ អ៊ឹម អែ អ៊ិន!»។

៧ ទឹង ឡែៗ មែ អ៊ីស្រាអែល បឹង ម៉ែ លឹង មួន មាំង លី ម៉ែ វ៉ាក់ វ៉ា: អំបា: អង់ងាយ មួយ បី មួយ វ៉ា ឡើ តោះ កើប អាំ ដើ ប្រណត។ ម៉ែ ខើយ បើម ប៉ាក់ នៃ បក់ មែ បូរ មន់តែ ហឡាក់ រៀន អំប្រា ផ្រណម ត្រឌីវ អំប្រា ឡើយ។

៨ ញ៉ន ប៉ាក់ អ៊ែ ឡើយ យ៉ាក់ ហង់អ៊ែ ឡើ តើវ យ៉ាក់ បូអុ: រៀន: «ប៉ាក់ អ៊ែ ហៃ វិ ហាន់រូត ដើ បា៧។ អ៊ែ ឡើ តោះ ប្រយ កើប ណត (ឡើ អាំ ដើ យ៉ាក់ បូអុ: †)។

៩ អ៊ែ យ៉ាក់ បូអុ: ឡើ ពហាយ ដើ មែ តង់កង់ ក្រាក់ ដើម ដើ បូរ បឹង ម៉ែ គូ បឹង មែ រៀន: «ឡា បូរ បឹង! តង់ នៃ វែ វ៉ែ កឡា តែ ឡើយ អែ អរូត មួន អ៊ែលីម៉ាលែក ដើម មួន គីលីយ៉ុន អំ ប្រា ម៉ាឡួន ត្រំ ហំប៊ូច តើម បឹង មី ណាអូមី លែក ឡើយ។

១០ តើម បឹង អ៊ែ ឡើ: អំចក់ ណាង រូត សុនសាត ម៉ូអាបំ ទ្រី កយ៉ក់ ម៉ាឡួន នៃ អែ អន់ប្រាដូរ ចក់ បើម ទ្រី អ៊ែ ណាត់ មួន មាំង កយ៉ក់ អ៊ែលីម៉ាលែក ណាត់ លំត្រ វ៉ា: ណាត កឡី ដខែ។ អ៊ែ អែ អំពគើត កួន ចូរ ដើ ណាត ញ៉ង អាំ លំប៉ាត់ ម៉ាត់ ណាត អ៊ឹម ទឹង ប្រគើត យូ ងាយ ដើម ទឹង ស្រុក ប្រិ: ងាយ ដិ។ ត ង់ នៃ វែ ត្រំ វ៉ា វ៉ែ ដុង ហឡាក់ ឡើយ ឡុ:?»។

១១ អ៊ែ មែ តង់កង់ ក្រាក់ ដើម មែ បូរ បឹង ម៉ែ ចង់ហៀង ម៉ែ ត្រណើវ ហំប្រិ:ៗ លែក បូរ រៀន: «ញ៉ា ញើ ដុង ឡើយ។ ឡា ត្រៃដៃ ឡើ ណាត់ អន់សច លំប្រាយ អាំ កទ្រី លន់គូ ដើ ហៃ អ៊ែ អាំ ប៉ាក់ យ៉ាក់ វ៉ាដេល អំប្រា យ៉ាក់ លែអា អំប្រា ពគើត សុ

† ៤:៨ 4.8 ទឹង ពីម ត្រៃដៃ អន់នួរៗ ឡើ បីច អ៊ឹម ប្រមាំង នៃ។

នសាត អ៊ីស្រាអែល ប៉ាក់ ឡែ ទី ‡! ឡា ដើរ អុះ ហាន់អាំ យ៉ា
ក់ បូអុះ លំប្រនិច ប្រណាក់ ត្រំ ហំច្ចិច ទីង ស្រុក អ៊ីប្រាតា S
អ៊ី ដើម លំបិច ម៉ាត់ លី អន់តើរ ទីង ស្រុក ប៊ីថ្លៃហិម។

១២ ឡា យ៉ាក់ ត្រៃដៃ ឡើ ណាក់ អន់សច លំអាំ កូន ចូរ ដើ
សប្រា ទ្រី ហៃ បក់ លំបើម ប៉ាក់ ក្រាន យ៉ាក់ ពែរែ: * កូន យ៉ាក់
យូដា អំប្រា ណាង តាម៉ារ ពន់បើម ទី កូន ចូរ ណាត ម៉ើ បិច
លី សា ទីង ព្រគើត យូ ណាត៧។

កូន ចូរ យ៉ាក់ បូអុះ

១៣ អ៊ី យ៉ាក់ បូអុះ ឡើ ចក់ ណាង រូត បើម ទ្រី អំប្រា កី គូ
អវែង អ៊ី យ៉ាក់ ត្រៃដៃ ឡើ ណាក់ អន់សច ឡើ អាំ កូន ដើ អំ
ប្រា ណាង រូត ឡើ តមែវ ប្រយ ឡើ អន់អិ កូន កឡ មួយ។

១៤ មែ កទ្រី ទីង ស្រុក ម៉ើ ដក់ ហាយ ហី យ៉ាក់ ណាអូមី រៀន៖
«ងាយ លែក វ៉ា ដំព្រតី: ព្រនៃ ត្រៃដៃ ឡើ ណាក់ អន់សច យ៉ា
ក់ តង់ នៃ ឡើ អាំ ចូរ កឡ មួយ ដើ ហៃ ណាត នៃ ឡើយ លំវ៉ា
ក់សា ហៃ។ ចូរ ហៃ នៃ បក់ លំលី កន់ចុង ដុង កន់ហាវ បឹង ប្រី
ដាក អ៊ីស្រាអែល នៃ ហី តង់ អន់ទុន។

១៥ ចូរ ហៃ នៃ លំពញីម ក្លើម ហៃ ឡើ: អន់ណាវ ទីង ណា
ក់ ហញីវ តក់ ហាន់ក្រាក់ៗ ណាត ឡើយ លន់ចៀម ហៃ ខៃ
ណាវ។ កម៉ាន់ ហៃ ណាក់ អន់នៃ ឡើ ខា ជីវ កូន កឡ ប៊ី: វ៉ា អន់
ណាវ ញីន ឡើ ម៉ើត ហៃ អ៊ី ឡើ ពគើត កូន អាំ ដើ ហៃ៧។

‡ ៤:១១ 4.11 យ៉ាក់ វ៉ាដែល អំប្រា លែអា ទ្រី យ៉ាក់ យ៉ាកុប អំប្រា ពគើត កូន កឡ
ជិត បារ វ៉ា កូន អំប្រា នៃ ឡើយ ម៉ើ ពគើត សុនសាត អ៊ីស្រាអែល។ S ៤:១១

4.11 ស្រុក អ៊ីប្រាតា ដើម ស្រុក ប៊ីថ្លៃហិម វ៉ិ: ឱវ មួយ ស្រុក ម៉ើ ជុ បារ ម៉ាត់

* ៤:១២ 4.12 យ៉ាក់ ពែរែ: កូន យូដា កូន ចូរ ណាត ឡើ បិច ម៉ាត់ លី សា ទីង
ស្រុក យូដា។

១៦ អែ ណាអូមី ឡើ ចក់ ក្រប៊ូ ចៀម បូញ អន់ណូញ ពែក ប្រយ ចូវ ណាគ មាល់ កូន ណាគ កឡី ទី។

១៧ មែ មិ យូ ហន់ដះ ហន់ណាម ណាគ មើ ជុ ម៉ាត់ កូន ណាគ មើ រៀនះ «ណាអូមី ឡើ បិច កូន កឡូ មួយ! ម៉ាត់ កូន ណាគ អូប៊ីត»។ អូប៊ីត នៃ ឡើ ពគើត អ៊ីសាយ អ៊ីសាយ ឡើ ពគើត ដារីត។

១៨ អន់នៃ ឡើយ កូន ចូវ យ៉ាត់ ពែរែះ យ៉ាត់ ពែរែះ ឡើ ពគើត យ៉ាត់ ហើតស្រុន។

១៩ យ៉ាត់ ហើតស្រុន ឡើ ពគើត យ៉ាត់ រ៉ាម យ៉ាត់ រ៉ាម ឡើ ពគើត យ៉ាត់ អាមីណាដាប់

២០ យ៉ាត់ អាមីណាដាប់ ឡើ ពគើត យ៉ាត់ ណាសូន យ៉ាត់ ណាសូន ឡើ ពគើត យ៉ាត់ សាល់ម៉ូន

២១ យ៉ាត់ សាល់ម៉ូន ឡើ ពគើត យ៉ាត់ បូអូះ យ៉ាត់ បូអូះ ឡើ ពគើត យ៉ាត់ អូប៊ីត

២២ យ៉ាត់ អូប៊ីត ឡើ ពគើត យ៉ាត់ អ៊ីសាយ យ៉ាត់ អ៊ីសាយ ឡើ ពគើត សបិច ដារីត។

ព្រះគម្ពីរ ព្រៅ
Brao Cambodia NT

copyright © 2020 Wycliffe Bible Translators, Inc.

Language: Brao

Contributor: Wycliffe USA

© 2020 Wycliffe Bible Translators, Inc. Permission for commercial publication has been granted to the Bible Society in Cambodia. To request an electronic copy of the text or permission to use the text email ScriptureCopyrightPermissions_Intl@Wycliffe.org
All rights reserved.

2025-04-29

PDF generated using Haiola and XeLaTeX on 29 Apr 2025 from source files dated 29 Apr 2025

1a7fc117-611a-55a6-a9c7-6cba9536d2e2